

## ឯកសារសង្ខេបអំពីដៃគូអនុវត្តគម្រោង ផ្នែកពិការភាព



### សង្ខេបគម្រោង

អង្គការឡេហ្វ្វើរឌីវើល (LFTW) កំពុងធ្វើការក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការតំណាងជនមានពិការភាព (DPOs) និងយោជិត ក្រុមហ៊ុន ជនមានពិការភាព និង បណ្តាញធុរកិច្ចផ្សេងៗ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព (NDSP ២០១៩-២០២៣) ។ គម្រោងនេះមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចសង្គម ដល់ជនមានពិការភាព ក្នុងការទទួលបានការងារនិងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ និងដើម្បីបង្កើនចំណេះដឹងអំពីបរិយាបន្នពិការភាពទៅក្នុងវិស័យធុរកិច្ចផងដែរ។

### លទ្ធផលរំពឹងទុករបស់គម្រោង

- នាយកដ្ឋានសុខមាលភាពជនពិការ នឹងបានពង្រឹងនូវគុណភាពនៃដំណើរការរៀបចំផែនការថវិកា និងបង្កើនសមត្ថភាពក្នុងការតស៊ូមតិដើម្បីទទួលបានការវិភាជថវិការបន្ថែម។
- នាយកដ្ឋានសុខមាលភាពជនពិការ នឹងពង្រឹងសមត្ថភាពនិងមានទំនុកចិត្តខ្ពស់ក្នុងការការផ្តល់គាំទ្របច្ចេកទេស និង អនុសាសន៍សំខាន់ៗដល់ដៃគូអភិវឌ្ឍផ្សេងៗ រួមទាំងស្ថាប័នរដ្ឋ និងឯកជន ដើម្បីបង្កើនឱកាសការងារដល់ជនមានពិការភាព។
- ពង្រឹងការបញ្ជ្រាបសិទ្ធិជនពិការ និងកាត់បន្ថយការរើសអើងជនមានពិការភាពក្នុងការទទួលបានឱកាសការងារ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ។

### កិច្ចអន្តរាគមន៍សំខាន់ៗ

- គាំទ្រ នាយកដ្ឋានសុខមាលភាពជនពិការ ក្នុងដំណើរការរៀបចំផែនការថវិកា រួមទាំងការតស៊ូមតិ និងការចរចាថវិកា។
- គាំទ្រ នាយកដ្ឋានសុខមាលភាពជនពិការ ដើម្បីអភិវឌ្ឍ និងអនុវត្តគោលការណ៍ណែនាំថ្នាក់ជាតិស្តីពី បរិយាបន្នពិការភាព និងការគាំទ្រការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីកន្លែងការងារប្រកបដោយបរិយាបន្ន។

- គាំទ្រ នាយកដ្ឋានសុខមាលភាពជនពិការ ក្នុងការអនុវត្តគោលការណ៍ណែនាំថ្នាក់ជាតិស្តីពីការបណ្តុះបណ្តាល វិជ្ជាជីវៈ និងការផ្តល់ការងារដល់ជនមានពិការភាពប្រកបដោយបរិយាបន្ន តាមរយៈការបណ្តុះបណ្តាលរបៀបក្នុង ការចូលបម្រើការងារ និងការផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិករដ្ឋាភិបាលរួមមាន មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) និងទីភ្នាក់ងារជាតិមុខរបរ (NEA) ។
- រៀបចំវេទិកាការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គាំទ្របណ្តាញការងារប្រកបដោយបរិយាបន្នពិការភាពជាមួយ និង បណ្តាញនិយោជក និងអង្គការតំណាងជនមានពិការភាព។
- ពង្រីកសក្តានុពលនៃការអនុវត្តបទដ្ឋាននៃការបណ្តុះបណ្តាលរបៀបក្នុងការចូលបម្រើ នៅតាមខេត្តគោលដៅ និងធ្វើការដាក់បញ្ចូលនូវ ការបណ្តុះបណ្តាលរបៀបក្នុងការចូលបម្រើ ទៅក្នុងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ (TVET)។
- បង្កើតជា មជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីវកម្មប្រកបដោយបរិយាបន្ន ឬ ការិយាល័យសេវាកម្មការងារ មុខរបរ នៅ តាមមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ដោយមានកិច្ចសហការជាមួយ អង្គការតំណាង ជនមានពិការភាព (DPOs) និង មណ្ឌលស្តារ (PRCs) នៅតាមខេត្តគោលដៅ។

**កិច្ចអន្តរាគមន៍ជាពិសេស ចំពោះការទប់ស្កាត់ការរីករាលមេរោគ កូវីដ-១៩**

- សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការបង្កើតអោយមានផ្ទាំងរូបភាពអប់រំ ដែលងាយស្រួលអានស្តីពីមេរោគ កូវីដ-១៩។
- បង្កើត និងបោះពុម្ពផ្សាយសលាកប័ត្រព័ត៌មាន ស្តីពីមេរោគ កូវីដ-១៩ និងឯកសារសំខាន់ៗផ្សេងទៀតដើម្បី ធានាឱ្យមានការឆ្លើយតបទៅនឹងមេរោគកូវីដ-១៩ប្រកបដោយបរិយាបន្នពិការភាព។
- សហការជាមួយដៃគូអភិវឌ្ឍផ្សេងក្នុងការផលិតខ្សែភាពយន្តអប់រំខ្លីៗស្តីពី មេរោគ កូវីដ-១៩ និងចូលរួមគៀងគរ ថវិការ និងធ្វើការស្រាវជ្រាវក្នុងការឆ្លើយតបទៅនឹងមេរោគកូវីដ-១៩។

**ក្រុមគោលដៅ**

- ក្រុមគោលដៅផ្ទាល់៖ ជនមានពិការភាព នាយកដ្ឋានសុខមាលភាពជនពិការ ទូទស្សន៍ មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ អាជ្ញាធរថ្នាក់ក្រោមជាតិ។
- ក្រុមគោលដៅប្រយោល៖ និយោជក ក្រុមហ៊ុន និងបណ្តាញអាជីវកម្មផ្សេងៗ។

**តំបន់គោលដៅ**

ថ្នាក់ជាតិ ខេត្តសៀមរាប ខេត្តកំពង់ចាម និង ខេត្តកំពង់ស្ពឺ

**ដៃគូអនុវត្តគម្រោង**

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការបុគ្គលសារវន្តកម្ពុជា (EPC)

និងក្រុមហ៊ុន ខនណិក អេស៊ា ថេឡិទីន ឯ.ក (CAT)	
<b>រយៈពេលអនុវត្តគម្រោង</b>	
ខែកញ្ញា ឆ្នាំ ២០១៩ ដល់ ខែមិថុនា ឆ្នាំ ២០២១	
<b>ថវិកាគម្រោង</b>	
ថវិកាសរុប៖ ៣៩៨,៤០០ ដុល្លារអូស្ត្រាលី (ថវិកាពី ACCESS៖ ៣១៣,២៦៦ ដុល្លារអូស្ត្រាលី)	
<b>ព័ត៌មានទំនាក់ទំនង</b>	
អង្គការឡៃហ្វ័រឌីវែល (LFTW) លោក ដាវីឌ កូឌីស ទីប្រឹក្សាបិរយាបន្តពិការភាព និងប្រធានសម្របសម្រួល ប្រចាំប្រទេស ទូរស័ព្ទ៖ (៨៥៥) ៩២ ៨៨៨ ៩៥៦ អ៊ីម៉ែល៖ d.curtis@light-for-the-world.org	កម្មវិធី ACCESS លោក ជូ វិឌ្យន៍ ប្រធានផ្នែកពិការភាព ទូរស័ព្ទ៖ (៨៥៥) ១២ ៩១៥ ៦៧៤ អ៊ីម៉ែល៖ vivath.ch@accesscambodia.org

គម្រោងនេះឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី សហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS)។

ខែឧសភា ឆ្នាំ២០២០